

# គម្រោងសេវាកម្មយុត្តិធម៌

ជាកិច្ចចាប់ផ្តើម ឯកឧត្តម **ស៊ុយ ម៉ុងលាង** បានសម្តែងអំណរគុណចំពោះឯកឧត្តម អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានរំលឹកថា **ឯកឧត្តម ស៊ុយ ម៉ុងលាង** បានធ្វើការប្រជុំជាមួយ ឯកឧត្តម អស់លោក លោកស្រីម្តងរួចហើយពី "គម្រោង សេវាកម្មយុត្តិធម៌នេះ" ។

ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីប្រជុំធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ថាតើយើង ត្រូវរៀបចំនូវ "កម្រងសេវាកម្មយុត្តិធម៌" របៀបណាដើម្បីឱ្យប្រជាពលរដ្ឋ របស់យើងអាចមើលយល់ និងប្រើប្រាស់នូវ ព័ត៌មានបានសមស្រប និងម្យ៉ាងទៀត មានគោលបំណងដើម្បីផ្សព្វផ្សាយសៀវភៅនេះទៅដល់ប្រជាពលរដ្ឋដើម្បីបាន អនុវត្តច្បាប់ និងដើម្បីបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរជាងមុន និងមានប្រសិទ្ធភាពហើយធានា បាននូវតម្លាភាព ។

ជាកិច្ចបន្ត ឯកឧត្តមប្រធានអង្គប្រធានអង្គប្រជុំ បានជូនយោបល់ទៅឯកឧត្តម **ស៊ុយ ម៉ុងលាង** ដែលបាន ជួបប្រជុំជាមួយឯកឧត្តម អស់លោក លោកស្រីម្តងរួចហើយ ថាតើមានអ្វីខ្លះ នឹងត្រូវបន្តក្នុងការគិតគូររៀបចំកម្រង សេវាកម្មយុត្តិធម៌នេះ ។

ឯកឧត្តម **ស៊ុយ ម៉ុងលាង** អគ្គលេខាធិការរងក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺយើងបន្តពីកិច្ចប្រជុំលើកមុន ដែលកាលនោះយើងគ្រាន់តែធ្វើការប្រជុំគ្នាស្វែងយល់ថា ថាតើយើង អាចធ្វើកើតឬមិនកើតនូវសៀវភៅកម្រងសេវាកម្មយុត្តិធម៌នេះឡើង ។

ក្នុងឯកសារគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ អនុម័តដោយគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៦" ចង្កោមសេវាពាក់ព័ន្ធ និងយុត្តិធម៌ និងអាជ្ញាកណ្តាល" ជាចង្កោមទី៣ នៅក្នុងនោះ គេនិយាយពីសេវាដែលទាក់ទងទៅនឹងការដោះស្រាយវិវាទហើយវិវាទដែលនៅក្នុងចង្កោមទី៣នេះ មានពីរប្រភេទគឺវិវាទមួយតាមផ្លូវតុលាការ និងវិវាទមួយទៀត គឺវិវាទក្រៅប្រព័ន្ធតុលាការៈអាជ្ញាកណ្តាល ។ ការដោះស្រាយវិវាទតាមផ្លូវតុលាការមានពាក់ព័ន្ធដល់ចៅក្រម អយ្យការ ក្រឡាបញ្ជី និងនគរបាលយុត្តិធម៌ ដែលរួមមាន នគរបាលខ្លួនឯងផងនិងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីជលផល និងមន្ត្រីផ្សេងទៀត ដែលច្បាប់ផ្តល់នីតិសម្បទាជានគរបាល យុត្តិធម៌ ។ រីឯការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ADR គឺដោះស្រាយមិនតាម ប្រព័ន្ធ តុលាការដែលមានបី ថ្នាក់ដូចសព្វថ្ងៃ ។ នៅក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌យើងបានរៀបចំគម្រោងមួយគឺការបញ្ចូលយន្ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ។ គម្រោងនេះកំពុងតែធ្វើការសាកល្បង និងអនុវត្តដោយក្រសួង យុត្តិធម៌និងក្រសួងមហាផ្ទៃដោយមានការរៀបចំជាមជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌ថ្នាក់ស្រុក ក្នុងគំនិតធ្វើឱ្យរស់ឡើង វិញនូវយន្តការមួយរបៀបដូចជាសាលាលហុកាលពីសម័យដើម ដើម្បីជួយរំលែកកិច្ចការតុលាការកុំឱ្យធ្ងន់ធ្ងរពេក ។ ការសាកល្បងនេះ សព្វថ្ងៃធ្វើបានចំនួន២០ស្រុកហើយ ។ ទាក់ទងដល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ

ក៏មានក្រសួងស្ថាប័នផ្សេងៗទៀតទទួលបន្ទុកដែរដូចជា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ទាក់ទងជា ពិសេសដល់គណៈកម្មការសុយោដី ស្រុក ខ័ណ្ឌ ខេត្ត រហូតដល់ថ្នាក់ជាតិ ។

ខាងក្រសួងមហាផ្ទៃយើងមានសៀវភៅណែនាំនីតិវិធីមួយ ទាក់ទងដល់ ADR ខាងតុលាការមានឯកសារ សព្វគ្រប់គ្រាន់ហើយគឺ " ក្រមទាំងបួន " និងខាងសុយោដីមានប្រកាសអន្តរក្រសួង ដោយមានរៀបរាប់ពីនីតិវិធី ពិត្នានិក្ខេបកិច្ចច្បាស់លាស់ហើយដែរ និងមានមូលដ្ឋានចប់សព្វគ្រប់ហើយ ។ ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីផ្លាស់ប្តូរ យោបល់គ្នាកំណត់ថាអង្គការណាខ្លះពាក់ព័ន្ធក្នុងការងាររៀបចំកម្រងសេវាយុត្តិធម៌នេះ? ដើម្បីធ្វើសៀវភៅកម្រង សេវាយុត្តិធម៌នេះហើយឯកឧត្តមក៏បានអញ្ជើញខាងតំណាងក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ដើម្បីធ្វើការបំភ្លឺបង្ហាញ ជូនអង្គប្រជុំថាតើអង្គប្រជុំរបស់យើងគួរធ្វើគម្រោងសេវាយុត្តិធម៌ដោយរបៀបណា? ថាតើអង្គប្រជុំរបស់យើងយល់ របៀបណា?

ឯកឧត្តមប្រធានអង្គប្រជុំបានបញ្ជាក់ថា កម្រងសេវាយុត្តិធម៌នេះយើងមានគំរូមួយពីខាង CAR ប៉ុន្តែអ្វីដែល ឯកឧត្តមចង់បានតាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី **សុខ អាន** គឺចង់អោយសៀវភៅនេះ ឆ្លើយតបទៅនឹងសំណួរប្រជាពលរដ្ឋភាគច្រើនដែលតែងតែសួរថា ថាតើពេលពួកគាត់មានរឿងអ្វីមួយ តើត្រូវធ្វើដូច ម្តេច? ឯកឧត្តមបានគូសបញ្ជាក់ថា សៀវភៅហ្នឹង គឺចង់ឆ្លើយតបទៅនឹងសំណួរ ហ្នឹង" ។

លោក **កៅ ម៉ុយថង** ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល (ផ្នែកកំណែទម្រង់សេវាសាធារណៈ) លោកក៏ បានធ្វើការបកស្រាយអំពីការរៀបចំកម្រងព័ត៌មានសេវាសាធារណៈ ថាថ្ងៃនេះយើងបានរៀបចំអំពីកម្រងព័ត៌មាន សាធា រណៈពាក់ព័ន្ធនឹងចង្កោមសេវាទឹកគឺចង្កោមសេវាអាជ្ញាធរកណ្តាល ។និងបានលើកឡើងអំពីការកំណត់តម្លៃ សេវាសាធា រណៈ របស់ក្រសួង-ស្ថាប័នមួយចំនួនដែលមានកំណត់តម្លៃសេវាសាធារណៈនេះ ។

ឯកឧត្តមបានសង្កេតឃើញថា ដើម្បីនិយាយពីសេវាអ្វីមួយ គឺយោងទៅលើច្បាប់ទម្លាប់ និងលិខិតបទដ្ឋាន ដែលយើងមាន ។ សៀវភៅកម្រងសេវាយុត្តិធម៌ គ្រាន់តែជាជំនួយក្នុងការបង្ហាញដល់ប្រជាពលរដ្ឋទៅតាម លំដាប់លំដោយដែលមាន ។ ឯកឧត្តមបន្ថែមដែរថា ទោះបីជាសៀវភៅនេះបានធ្វើរួចហើយក្តី ក៏ប្រជាពលរដ្ឋមិនអាច ធ្វើអ្វីដោយខ្លួនឯងបានទាំងអស់ដែរ គឺនៅតែពឹងពាក់មេធាវី។ បើនិយាយតាមក្រសួងនីមួយៗ មានសេវាអាចផ្តល់ជូន ប្រជាពលរដ្ឋ អាចចាប់ផ្តើមយកមូលដ្ឋាននីតិវិធីហ្នឹង ។

ឯកឧត្តមបានស្នើឱ្យអង្គប្រជុំ មានមតិយោបល់ពាក់ព័ន្ធនឹងការបង្កើតសៀវភៅ " កម្រងសេវាយុត្តិធម៌ " ឱ្យ រឹតតែផុសផុលថែមទៀត ។

លោក **គីវ ហ៊ិន** (អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ) លោកបានគាំទ្រនូវការផ្តួចផ្តើមការបង្កើត សៀវភៅសេវាយុត្តិធម៌នេះ លោកបានលើកឡើងជូនអង្គប្រជុំអំពីអ្នកផ្តល់និងអ្នកទទួលផលនៃសេវា លោកបាន បញ្ជាក់ថា សំខាន់គឺអ្នកទទួលផល ថាពេលដែលមានរឿង គាត់ត្រូវជួបអ្នកណា? គាត់ត្រូវដើរទៅតាមផ្លូវណា តាមស្ថាប័នណា ភ្នាក់ងារជាអ្នកទទួលខុសត្រូវទៅលើអ្វីដែលគាត់ត្រូវពឹងពាក់ ។ មកនឹងមកក្រសួងមហាផ្ទៃបានសហការ

ជាមួយក្រសួងយុត្តិធម៌ក្រោមគម្រោងគាំទ្ររបស់ UNDP ហើយរៀបចំសៀវភៅណែនាំចំនួន៣ប្រភេទពាក់ព័ន្ធនឹង សមត្ថកិច្ចតាមថ្នាក់ ដែលការដោះស្រាយនេះមិនមែនជាការដណ្តើមការងារខាងស្ថាប័នឯករាជ្យរបស់តុលាការទេ ។ គោលបំណងសំខាន់ គឺធ្វើយ៉ាងម៉េច

១-សម្រួលកុំឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងខាតពេលវេលាបង្ករបង្កើនផល

២-ធានាបានសាមគ្គីភាពនៅក្នុងសហគមន៍

៣-គាត់អាចយល់យោគគ្នានិងគាត់អាចទទួលបានការបំភ្លឺដើម្បីឱ្យគាត់ចូលរួមនិងការ អនុវត្តច្បាប់ក៏ដូចជាការ ចូលរួមក្នុងបរិបទថ្មីនេះ ឬការអនុវត្តតាមបែបប្រជាធិបតេយ្យ គឺការកែទម្រង់ដែល យើងកំពុង តែធ្វើសព្វថ្ងៃ ។

តាមរយៈយន្តការនេះបងប្អូនប្រជាពលរដ្ឋបានយល់ពីកាតព្វកិច្ចរបស់ខ្លួន ពីការបំពេញភារកិច្ចដោយទទួលសិទ្ធិ ជាមូលដ្ឋានរបស់ផងគាត់ ។

សៀវភៅ " កម្រងសេវាយុត្តិធម៌ " នេះគួរបង្ហាញពីគោលបំណង បង្ហាញពីរបៀបទទួលផល បង្ហាញពីវិធីធ្វើ និងនៅពេលចង់បានយុត្តិធម៌ តើត្រូវធ្វើយ៉ាងដូចម្តេច? ត្រូវពឹងអ្នកណា? ។

លោក **កៅ ម៉ិយ៉ុង** CAR បានមានប្រសាសន៍ថា របៀបរៀបចំកម្រងព័ត៌មានសេវា សាធារណៈ ដែលកំណែទម្រង់រដ្ឋបាលធំធេង គឺឆ្លើយទៅនឹងអ្វីដែលក្រសួងមហាផ្ទៃបាននិយាយ *លោកសូមធ្វើការពន្យល់ដូចតទៅ:*

១. ផ្នែកសាធារណៈ -គឺមន្ត្រីសាធារណៈកម្ពុជាឥតមាន TOR ដូចអង្គការក្រៅរដ្ឋាភិបាល ឬក៏ក្រុមហ៊ុនទេ ក្នុងមកយើងបានជជែកគ្នាយ៉ាងខ្លាំងអំពីរឿងនេះ អ្នកផ្តល់សេវាហៅថា " Service Providers " យើង និយាយថា តើគួរដាក់បុគ្គលណា ឬស្ថាប័នណា ក្រោយពីបានជជែកគ្នា លោកជាអ្នកការពារថា មិនអាចដាក់ ឈ្មោះបុគ្គលបានទេ ពីព្រោះមានការផ្លាស់ប្តូរទៅតាមការចាត់តាំងរបស់ប្រធានអង្គភាព ឬប្រធានស្ថាប័ន

២. អ្នកផ្តល់សេវាជាបុគ្គលនៅកម្ពុជា យើងដឹងស្រាប់ហើយ គឺថាសម្តីរបស់គាត់ពិបាកស្តាប់ណាស់ **ជាពិសេសទាំងខាង ....ឬអាជ្ញាធរ** គឺភាគច្រើនពិបាកស្តាប់ ហេតុដូច្នេះហើយបានជាយើងដាក់ក្រសួង ស្ថាប័ន ផ្តល់សេវា ។ ការស្នើថាការកុំដាក់បុគ្គលឥតត្រឹមត្រូវទេ និយាយសរុបទៅអ្នករាជការមិនមាន TOR ទេ ។

លោកបានធ្វើការពន្យល់អំពីគោលបំណងនៃការសរសេររឿង " កម្រងព័ត៌មានសេវាសាធារណៈ " លោកស្នើឱ្យ មើលឯកសារបទដ្ឋានខាងដើមនៃការពន្យល់ហ្នឹង ថាគោលបំណងនៃការសរសេរកម្រងសេវាសាធារណៈ មានគោល បំណងបែបណា?

លោកបានពន្យល់អត្ថន័យនៃកម្រងព័ត៌មានសេវាសាធារណៈ និងកម្មវត្ថុទាំងបួននៃកម្រងព័ត៌មានសេវា សាធារណៈគឺ:

- ទី១: ចង់ឱ្យអ្នកប្រើប្រាស់សេវា មានស្តង់ដារព័ត៌មានស្តីពីសេវាសាធារណៈនៅកម្ពុជា
- ទី២: ជាឯកសារអាចយកការអនុវត្តបានទាំងអ្នកប្រើប្រាស់សេវា និងផ្តល់សេវា
- ទី៣: ធ្វើឱ្យកាន់តែងាយយល់នូវព័ត៌មានសេវាសាធារណៈនានា និង
- ទី៤: បម្រើប្រជាពលរដ្ឋបានកាន់តែស្រួលឡើង

លោកកៅ មុយថងក៏បានបង្ហាញផងដែរ នូវគំរូមួយស្តីពីការព្យាបាលជំងឺរាវិវាទការងារ ។

ឯកឧត្តម **លីម ហោរ** អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងពីករណីដែលទាក់ទងនឹង ក្រុមទាំងបួន ដូចជាក្រុមរដ្ឋប្បវេណី និងច្បាប់ភូមិបាល ជាដើម ក្នុងបញ្ហានេះ ក្រសួងរបស់ឯកឧត្តមបានចេញជាតារាងមួយ ដើម្បីកំណត់នូវសោហ៊ុយ និងតម្លៃសេវា ចុះបញ្ជីផ្សេងៗ ក្នុងខេត្ត ក្រុង និងជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងជាលក្ខណៈដាច់ដោយឡែក ។ ឯកឧត្តម រាបបញ្ជាក់ថា ការយកសោហ៊ុយសេវានោះមានការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ។

លោក **ថង សារ៉េត** មន្ត្រីរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្មបានជម្រាបជូនថា ក្រសួងរបស់លោក ក៏មានបង្ហាញពីព័ត៌មានស្តង់ដារ ប៉ុន្តែអ្វីដែលលើកឡើងគឺអ្នកទទួលសេវាពុំបានអនុវត្តតាម ។

តំណាងក្រសួងកិច្ចការនារី បានលើកឡើងថា កម្រងសេវាសាធារណៈដែលរៀបចំដោយ CARខ្លះការរៀបរាប់ អំពីនីតិវិធី ។លោកស្រីចង់ឱ្យឯកសារដែលត្រូវរៀបចំឡើងនិយាយឱ្យបានច្រើនអំពីនីតិវិធីនេះ ។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា កម្រងព័ត៌មានទាក់ទងនឹងសេវាយុត្តិធម៌ ដែលរៀបចំតាមគំរូរបស់ CAR គឺពិតជាមិនទាន់គ្រប់គ្រាន់ទេឯកឧត្តមចង់បានច្រើនជាងនេះ ។ ប៉ុន្តែយើងត្រូវធ្វើបន្តិចម្តងៗ និងត្រូវបង្កើតក្រុម ការងារដូចខាងតំណាងក្រសួងមហាផ្ទៃបានលើ ។កិច្ចប្រជុំថ្ងៃនេះ គឺគ្រាន់តែពិភាក្សាគ្នាដើម្បីឱ្យយល់ដឹងគ្នាពីអ្វីដែលត្រូវ ធ្វើបន្ទាប់មកយើងត្រូវបង្កើតក្រុមការងារមួយ ចំពោះការផ្សព្វផ្សាយ ឯកឧត្តមប្រធានបានជម្រាបជូនអង្គប្រជុំថា ឯកឧត្តមបានទាក់ទងខាងដៃគូហើយ ។ សៀវភៅកម្រងសេវាយុត្តិធម៌នេះពេលសរសេររួចអាចបោះពុម្ពប្រហែលជា មួយម៉ឺនក្បាល ។

លោក **Max Howlett** បានលើកឡើងពីគំរូផ្សេងៗនៅប្រទេសអូស្ត្រាលី គឺគេបង្ហាញពីសិទ្ធិផ្សេងៗ របស់ប្រជាពលរដ្ឋពីបញ្ហារបស់ប្រជាពលរដ្ឋ ឧទាហរណ៍ ដូចជាប្រជាពលរដ្ឋអត់ការងារធ្វើឬម្តាយចូលនិវត្តន៍ តើគាត់ត្រូវ រត់ទៅកន្លែង ប្តឹងអ្នកណាពីការងារបើកប្រើរថ្ងៃជាដើម ។

ឯកឧត្តមឧត្តមសេនីយ៍ទោ **ប្រាក់ សិទ្ធិ** កងរាជអាវុធបាត មានមតិចូលរួម ក្នុងពេលនេះថា សៀវភៅកម្រងសេវាសាធារណៈត្រូវលើកឡើងវិវាទដែលប្រជាពលរដ្ឋតែងតែមានគឺ វិវាទរវាងប្រជាពលរដ្ឋ ឬវិវាទរដ្ឋបាល ថាតើពេលមានទំនាស់ ផ្នែករដ្ឋបាល នោះប្រជាពលរដ្ឋត្រូវរត់ទៅកន្លែងណា? ការដោះស្រាយតាមបែប ដូចជាអាជ្ញាកណ្តាលមជ្ឈតិកម្ម ឃើញថាមានដំណើរការបានច្រើន ហើយចំពោះវិវាទព្រហ្មទណ្ឌផ្សេងៗ ក៏ត្រូវមានសរសេរក្នុងសៀវភៅនេះដែរ ។

តំណាង CAR បានបញ្ជាក់ថា ។កន្លងមកនៅតាម ក្រសួង-ស្ថាប័ននានាមាន ជនបង្គោលពាក់ព័ន្ធក្នុងសៀវភៅ កម្រងសេវាសាធារណៈ ។ ឯកឧត្តមប្រធានអង្គប្រជុំបានឆ្លើយបញ្ជាក់ថា បើសិនជាមានក្រុមការងាររួចហើយនោះ យើងមិនគួរបង្កើតឡើងទេ ។

តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងចង្កោមសេវាសាធារណៈទី៣ លោកអាច ផ្តល់ទិន្នន័យជូនដល់ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយស្នើសុំឱ្យឯកឧត្តមប្រធាន សរសេរជាលាយ លក្ខណ៍អក្សរជូនទៅថ្នាក់ដឹកនាំដើម្បីចាត់មន្ត្រីទទួលខុសត្រូវ ។

លោក **សេង ស៊ីវត្តា** ចៅក្រមសាលាឧទ្ធរណ៍ មានយោបល់ថា ខាងតុលាការខេត្ត ក្រុង គួរតែចូលរួម ក្នុងការចងកម្រងសៀវភៅសេវាសាធារណៈ ជាមួយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រោះនៅពេលដែលមាន បណ្តឹង ប្រជាពលរដ្ឋខ្លះមិនដឹងថា ត្រូវដាក់ពាក្យនៅទីណាទេ ។ គួរតែសរសេរក្នុងសៀវភៅនេះពន្យល់ឱ្យប្រជាពលរដ្ឋ បានយល់ច្បាស់ ដោយមានការបង្កើតសំណួរឆ្លើយខ្លីៗបង្ហាញដល់ប្រជាពលរដ្ឋ ដូចកាលពីដើមដែលក្រសួងយុត្តិធម៌ បានរៀបចំ និងក៏បានផ្សព្វផ្សាយជាសាធារណៈរួចហើយ ។

លោក ម៉េង គួង អនុប្រធាននាយកដ្ឋាន កិច្ចការព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ បានឯកភាពទៅនឹងគំរូរូបមន្ត របស់ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ។

ឯកឧត្តមប្រធានអគ្គលេខាធិការក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងជាប្រធានអង្គប្រជុំ បានធ្វើការបូកសរុបលទ្ធផលនៃការប្រជុំ និងបានផ្តល់អំណរគុណសាជាថ្មី ចំពោះវត្តមានសមាជិក សមាជិការីនៃ អង្គប្រជុំនិងបានជូនពរដល់អង្គប្រជុំទាំងមូលឱ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច ។

អង្គប្រជុំនេះបញ្ចប់នៅម៉ោងដប់មួយព្រឹក នាថ្ងៃខែឆ្នាំដដែល ។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០  
អ្នកធ្វើរបាយការណ៍

**ធានឃើញ និងឯកភាព**  
**អគ្គលេខាធិការ**

**ស៊ិន សិរីរ័ត**

**ស៊ឹម ម៉ុងលាង**